



សាខា / Branch:

កាលបរិច្ឆេទ / Date: ...DD.../...MM.../...XY.....

1. ព័ត៌មានលម្អិតនៃការផ្ទេរប្រាក់ / Details of Funds Transfer

ឈ្មោះ / Applicant's Name:

លេខគណនី / Account No:

លេខទូរស័ព្ទ / Telephone Number:

លេខយោង / Reference No: កាលបរិច្ឆេទប្រតិបត្តិការ / Transaction Date:

ឈ្មោះអ្នកទទួល / Beneficiary's Name:

គណនីអ្នកទទួល / Beneficiary's Account:

រូបិយប័ណ្ណ / Currency: ចំនួនទឹកប្រាក់/Amount:

2. ប្រភេទនៃការស្នើសុំ / TYPE OF REQUEST

2.1 សូមកែប្រែនូវព័ត៌មានផ្ទេរប្រាក់ដូចខាងក្រោម / Please amend the funds transfer information as follows:

ឈ្មោះអ្នកទទួល / Beneficiary's Name

អាសយដ្ឋានអ្នកទទួល / Beneficiary's Address

លេខគណនីអ្នកទទួល / Beneficiary's Account No

គោលបំណងនៃការផ្ទេរប្រាក់ / Purpose of Payment

ផ្សេងៗ(បញ្ជាក់) / Other (Specify)

2.2 អ្នកទទួលផលអះអាងថាពុំទាន់ទទួលបានប្រាក់ / Beneficiary Claim non-receipt of fund.

2.3 សូមធ្វើការបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ហើយបង្វិលសាច់ប្រាក់មកវិញ / Kindly cancel and refund payment

កម្រៃសេវា Fee Charge	ចំនួនទឹកប្រាក់ជាលេខ / Amount in Figure
	ចំនួនទឹកប្រាក់ជាអក្សរ / Amount in Word
	សូមកាត់ចេញពីគណនីយើងខ្ញុំលេខ / Debit from My/Our Account No

ការចុះហត្ថលេខារបស់យើងខ្ញុំខាងក្រោមនេះសូមបញ្ជាក់ថាយើងខ្ញុំបានអាន និងយល់ព្រមទទួលយកលក្ខខណ្ឌ នានារបស់ ធនាគារ អេស ប៊ី អាយ លី ហ្វួរ ម.ក ។យើងខ្ញុំស្នើសុំឱ្យធ្វើទៅតាមសំណើខាងលើហើយយើងខ្ញុំទទួលបង់ និងសងធនាគាររាល់កម្រៃ ការទាមទារ និងខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងក្នុងសំណើនេះឥតលក្ខខណ្ឌ។ យើងព្រមទទួលថាការបង្វិលប្រាក់មកវិញអាចមានការប្រែប្រួលដោយសារអត្រាប្តូរប្រាក់ និងកម្រៃនានា។

By signing this form, I/we confirm that I/we have read and understood terms and conditions..I/we request SBI LY HOUR Bank acting in accordance with the terms of this request, and to agree to indemnify SBI LY HOUR Bank against all demands, actions, proceedings (whether groundless or not), liabilities, claims, damages, losses, costs and expenses (including without limitation legal fees on an indemnity basic) of whatever nature and howsoever arising that you may incur or sustain by reason thereof now or at any future timer.I/we agree that any refund is to be made at the prevailing rate and less bank charges if any.

ហត្ថលេខាអ្នកស្នើសុំ / Applicant's Signature

សម្រាប់ការប្រើប្រាស់របស់ធនាគារប៉ុណ្ណោះ / FOR BANK USE ONLY

Customer verified: Signature verified Documents checked

Verified by _____ Authorized by _____ Processed by _____ Approved by _____